



អង្គការ Neighborhood INTEGRITY (គម្រោង Medicare-Medicaid Plan)

បញ្ជីឈ្មោះឧបករណ៍វេជ្ជសាស្ត្រដែលអាចប្រើប្រាស់បានយូរនៅក្នុងឱសថស្ថាន៖

បានធ្វើបច្ចុប្បន្នភាព ខែមករា ឆ្នាំ 2020

ខាងក្រោមនេះជាបញ្ជីនៃការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រជំងឺទឹកនោមផ្អែមដែលប្រើប្រាស់បានយូរ (Durable Medical Equipment, DME) ដែលអ្នកអាចរកទិញបាននៅឱសថស្ថានពេលមានវេជ្ជបញ្ជា។

សូមកត់សម្គាល់ថាការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រជំងឺទឹកនោមផ្អែមមួយចំនួនដែលអាចប្រើប្រាស់បានយូរ (DME) គឺមិនបានចុះបញ្ជីខាងក្រោមទេ ប៉ុន្តែត្រូវបានរ៉ាប់រងនៅពេលគិតថាចាំបាច់។ អ្នកអាចធ្វើការជាមួយអ្នកផ្តល់សេវាកម្មដើម្បីស្នើសុំឱ្យ គម្រោង Neighborhood Health Plan នៃ Rhode Island (Neighborhood) គ្របដណ្តប់ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រជំងឺទឹកនោមផ្អែមដែលប្រើប្រាស់រយៈពេលយូរដែលមិនរួមបញ្ចូលក្នុងតារាងខាងក្រោម។ ការផ្គត់ផ្គង់ជំងឺទឹកនោមផ្អែមដែលមានការរ៉ាប់រងគឺមិនស្ថិតនៅក្រោមដែនកំណត់ដោយម៉ាកឬអ្នកផលិតនោះទេ នៅពេលបើកយកពីអ្នកលក់ DME ដែលបានចូលរួមក្នុងគម្រោង។

ដើម្បីពិនិត្យបញ្ជីនៃអ្នកលក់ឧបករណ៍វេជ្ជសាស្ត្រជំងឺទឹកនោមផ្អែមប្រើប្រាស់រយៈពេលយូរដែលបានចូលរួម និង ឱសថស្ថានដែលនៅក្បែរអ្នក ចូរទៅមើលបញ្ជីឈ្មោះឱសថស្ថាននិងអ្នកផ្តល់សេវា Neighborhood INTERGRITY តាមគេហទំព័រ www.nhpri.org/INTEGRITY ឬទូរសព្ទ សេវាកម្មសមាជិកតាមលេខទូរសព្ទ 1-844-812-6896 (TTY 711) ពីម៉ោង 8 ព្រឹក ដល់ 8 យប់ ថ្ងៃចន្ទ - សុក្រ ពីម៉ោង 8 ព្រឹក ដល់ 12 ថ្ងៃត្រង់ នៅថ្ងៃសៅរ៍។

រោងចក្រផលិត	ឈ្មោះផលិតផល
ROCHE DIAG	ACCU-CHEK AVIVA CONTROL SOL
ROCHE DIAG	ACCU-CHEK AVIVA PLUS TEST STRIPS
ROCHE DIAG	ACCU-CHEK FASTCLIX LANCETS
ROCHE DIAG	ACCU-CHEK GUIDE L1-L2 CONTROL SOL
ROCHE DIAG	ACCU-CHEK GUIDE RETAIL CARE KIT MONITOR)
ROCHE DIAG	ACCU-CHEK GUIDE TEST STRIPS
ROCHE DIAG	ACCU-CHEK MULTICLIX LANCET KIT
ROCHE DIAG	ACCU-CHEK MULTICLIX LANCETS
ROCHE DIAG	ACCU-CHEK NANO SMART VIEW TEST STRIPS
ROCHE DIAG	ACCU-CHEK SMARTVIEW CONTROL SOL
ROCHE DIAG	ACCU-CHEK SOFTCLIX LANCET DEVICE
ROCHE DIAG	ACCU-CHEK SOFTCLIX LANCETS
ROCHE DIAG	ACCU-CHEK SOFTTOUCH LANCETS



ABBOTT DIABETES CARE	FREESTYLE KIT SENSOR
ABBOTT DIABETES CARE	FREESTYLE MIS READER
DEXCOM	DEXCOM G6 and G5

គម្រោង Neighborhood Health Plan of Rhode Island គឺជាគម្រោងសុខភាពដែលចុះកិច្ចសន្យាជាមួយទាំង Medicare និង Rhode Island Medicaid ដើម្បីផ្តល់អត្ថប្រយោជន៍នៃកម្មវិធីទាំងពីរទៅអ្នកចុះឈ្មោះ។

អាចមានការកំណត់និងការដាក់កម្រិត។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅកាន់សេវាកម្មសមាជិក Neighborhood INTERGRITY ឬអានសៀវភៅណែនាំសមាជិក។

ផលប្រយោជន៍ក៏ដូចជាបញ្ជីឱសថដែលមានការរ៉ាប់រង និង/ឬ ឱសថស្ថាន និង បណ្តាញអ្នកផ្តល់សេវាអាចផ្លាស់ប្តូរពេញមួយឆ្នាំ។ យើងនឹងផ្ញើសេចក្តីជូនដំណឹងមុនពេលយើងធ្វើការផ្លាស់ប្តូរដែលមាន ការប៉ះពាល់លើអ្នក។

ATTENTION: If you speak English, language assistance services, free of charge, are available to you. Call Member Services at 1-844-812-6896 (TTY 711), 8 am to 8 pm, Monday – Friday; 8 am to 12 pm on Saturday. On Saturday afternoons, Sundays and holidays, you may be asked to leave a message. Your call will be returned within the next business day. The call is free.

ATENCIÓN: Si usted habla español, servicios de asistencia con el idioma, de forma gratuita, están disponibles para usted. Llame a Servicios a los Miembros al 1-844-812-6896 (TTY 711), de 8 am a 8 pm, de lunes a viernes, de 8 am a 12 pm los Sábados. En las tardes de los Sábados, domingos y feriados, se le pedirá que deje un mensaje. Su llamada será devuelta dentro del siguiente día hábil. La llamada es gratuita.

ATENÇÃO: Se você fala português, o idioma, os serviços de assistência gratuita, estão disponíveis para você. Os serviços de chamada em 1-844-812-6896 (TTY 711), 8 am a 8 pm, de segunda a sexta-feira; 8:12 pm no sábado. Nas tardes de sábado, domingos e feriados, você pode ser convidado a deixar uma mensagem. A sua chamada será devolvido no próximo dia útil. A ligação é gratuita.

សូមយកចិត្តទុកដាក់៖ ប្រសិនបើអ្នកនិយាយភាសាខ្មែរ មានសេវាកម្មជំនួយផ្នែកភាសាដោយមិនគិតថ្លៃសម្រាប់អ្នក។ សូមទូរស័ព្ទទៅសេវាសមាជិកតាមរយៈលេខ 1-844-812-6896 (TTY 711) ចាប់ពីម៉ោង 8 ព្រឹកដល់ 8 យប់ថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹកដល់ 12 យប់នៅថ្ងៃសៅរ៍។



នៅរៀងរាល់រសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។
ការហៅរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរស័ព្ទគឺឥតគិតថ្លៃ។